

FWD សារជីវិត

សម្រេចគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក
ដើម្បីរស់នៅដោយភាពរីករាយ



ហេតុអ្វីជ្រើសរើសគម្រោង FWD សារជីវិត?



សន្សំ + ការពារ + ទទួលបានអត្ថប្រយោជន៍លើកទឹកចិត្តប្រចាំឆ្នាំ

- 1 សម្រេចគោលដៅសន្សំសម្រាប់លោកអ្នក និងមនុស្សជាទីស្រឡាញ់
- 2 ការការពារដែលមានតម្លៃសមរម្យ និងមានភាពបត់បែនតាមតម្រូវការ
- 3 ផ្តល់អត្ថប្រយោជន៍លើកទឹកចិត្តប្រចាំឆ្នាំជាមួយនឹងការការពារដើម្បីបង្កើនភាពរីករាយ



ងាយស្រួលយល់

- 1 ទទួលបានការការពារ 100% នៃទឹកប្រាក់ធានារ៉ាប់រង
- 2 រយៈពេលបង់ប៉ុព្វលាភ = រយៈពេលនៃការការពារ
- 3 ងាយស្រួលទាមទារសំណង



ផ្តល់ការការពារលើជំងឺធ្ងន់ធ្ងរ

ផ្តល់ការការពារទូលំទូលាយសម្រាប់ការធ្វើរោគវិនិច្ឆ័យឃើញមានជំងឺធ្ងន់ធ្ងរ គ្រប់ដំណាក់កាល (ពីដំណាក់កាលដំបូង ដល់ដំណាក់កាលចុងក្រោយ)



បន្ថែមការការពារហិរញ្ញវត្ថុតាមតម្រូវការ

លោកអ្នកអាចបន្ថែមការការពាររហូតដល់ 10 ដងនៃគម្រោងមូលដ្ឋាន ដោយបូកបន្ថែមការការពារអាយុជីវិត គ្រោះថ្នាក់ និងជំងឺធ្ងន់ធ្ងរ (ផលិតផលបន្ថែម FWD ការពារពេញលេញ និងផលិតផលបន្ថែម FWD ការពារលើជំងឺធ្ងន់ធ្ងរ)



ជ្រើសរើសរយៈពេលសន្សំ និងការធានារ៉ាប់រងដែលលោកអ្នកពេញចិត្ត

3 ជម្រើសសម្រាប់ការសន្សំ និងការធានារ៉ាប់រង៖ 8 ឆ្នាំ, 10 ឆ្នាំ, និង 15 ឆ្នាំ។

ឧទាហរណ៍៖



លោក រីកាយ ជ្រើសយកការការពារពីគម្រោង FWD សារជីវិត ជាមួយនឹងទឹកប្រាក់ធានារ៉ាប់រង ចំនួន USD 10,000 ក្នុងអំឡុងពេល 10 ឆ្នាំ។ លោក រីកាយ ជ្រើសយកការការពារបន្ថែមទៀត (ផលិតផលបន្ថែម FWD ការពារពេញលេញ និងផលិតផលបន្ថែម FWD ការពារលើជំងឺធ្ងន់ធ្ងរ) ដើម្បីការរស់នៅដោយភាពរីករាយក្នុងជីវិតប្រចាំថ្ងៃរបស់លោក។

ករណីរបស់លោក រីកាយ

អាយុ	30 ឆ្នាំ
ភេទ	ប្រុស
រយៈពេលបង់បុព្វលាភធានារ៉ាប់រង	10 ឆ្នាំ
រយៈពេលធានារ៉ាប់រង	10 ឆ្នាំ
ផលិតផល FWD សារជីវិត	10,000 ដុល្លារ
ផលិតផលបន្ថែម FWD ការពារពេញលេញ	10,000 ដុល្លារ
ផលិតផលបន្ថែម FWD ការពារលើជំងឺធ្ងន់ធ្ងរ	10,000 ដុល្លារ

ស្ត្រេនទីនេះ
ដើម្បីទទួលបានការការពារ



ក្រុមហ៊ុនអេហ្វដេប៊ីលយូឌី ឡាយហ្វី អ៊ិនសូរន (ខេមបូឌា) ម.ក
អគារសិរីលេខ104 ជាន់ទី1 និងទី8 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P (855) 87 33 99 82 / (855) 78 33 99 88
E Customer_care.kh@fwd.com
fwd.com.kh

ឧទាហរណ៍៖

សំណងជំងឺធ្ងន់ធ្ងរ

សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្តាលដោយគ្រោះថ្នាក់

សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់

ឆ្នាំនៃការធានា

អត្ថប្រយោជន៍លើកទឹកចិត្តប្រចាំឆ្នាំ

USD 10,000 ករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរ

USD 20,000

USD 30,000

0 1 2 គំរូគម្រោង 10/10 8 9 10

50 - 400 ដុល្លារ ប្រចាំឆ្នាំ

10 - ឆ្នាំការទូទាត់បុព្វលាភ ធានារ៉ាប់រង

អត្ថប្រយោជន៍ដល់ កាលកំណត់ USD 10,000



សំណង



ករណីទី 1 ៖ ទទួលមរណភាពដោយសារគ្រោះថ្នាក់តាមផ្លូវ

គ្រួសាររបស់លោក រីករាយ នឹងទទួលបានសំណង USD 30,000 ពីក្រុមហ៊ុន FWD Cambodia ហើយបណ្តុះសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់។



ករណីទី 2 ៖ នៅពេលធ្វើរោគវិនិច្ឆ័យឃើញមានជំងឺស្មុគស្មាញកាលចុងក្រោយ

ក្រុមហ៊ុន FWD Cambodia នឹងផ្តល់សំណងជូន USD 10,000 ទៅកាន់លោក រីករាយ សម្រាប់ការព្យាបាលជំងឺស្មុគស្មាញកាលចុងក្រោយ។



ករណីទី 3 ៖ លោក រីករាយ សុខសប្បាយដោយមិនមានជួបគ្រោះអកុសលរហូតដល់ចុងឆ្នាំទី 10

ក្រុមហ៊ុន FWD Cambodia នឹងផ្តល់អត្ថប្រយោជន៍ដល់កាលកំណត់ ជូន USD 10,000។



ចំណាំ

ខ និងលក្ខខណ្ឌលម្អិត, អត្ថប្រយោជន៍, ករណីមិនធានា, និយមន័យនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ រួមទាំងជំងឺធ្ងន់ធ្ងរសម្រាប់ផលិតផលធានារ៉ាប់រងនេះត្រូវបានបញ្ជាក់នៅក្នុងបណ្តុះសន្យារ៉ាប់រងដែលត្រូវផ្តល់ជូននៅពេលក្រុមហ៊ុន FWD Cambodia ទទួលបានការបង់បុព្វលាភធានារ៉ាប់រង ហើយការដាក់ពាក្យស្នើសុំធានារ៉ាប់រងត្រូវបានអនុម័ត។



ជំងឺធ្ងន់ធ្ងរមាន៖

1. ជំងឺមហារីកដំណាក់កាលដំបូង ឬ ជំងឺមហារីកដំណាក់កាលចុងក្រោយ
2. ជំងឺតាំងបេះដូងនៃកម្រិតធ្ងន់ធ្ងរជាក់លាក់
3. ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារការចុះអន់ថយនៃសរសៃប្រសាទជាអចិន្ត្រៃយ៍
4. ជំងឺខ្សោយថ្លើមដំណាក់កាលចុងក្រោយ
5. ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ
6. ជំងឺស្លូតដំណាក់កាលចុងក្រោយ
7. ការប្តូរសរីរាង្គសំខាន់ៗ / ខួរឆ្អឹង

លក្ខខណ្ឌសំខាន់ៗនៃផលិតផលនេះ

អត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរ

1. សម្រាប់ជំងឺមហារីកដំណាក់កាលដំបូង ទឹកប្រាក់ធានារ៉ាប់រងនៃការការពារបន្ថែមនេះចំនួន 100% នៃទំហំទឹកប្រាក់ធានានឹងត្រូវបង់ជូន ដែលមិនលើសពីចំនួន USD 25,000 ដោយបូកបញ្ចូលជាមួយនឹងបណ្ណសន្យារ៉ាប់រងទាំងអស់ដែលអ្នកត្រូវបានធានារ៉ាប់រងមានជាមួយក្រុមហ៊ុនក្នុងការការពារជំងឺធ្ងន់ធ្ងរ។
2. សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ ឬប្រភេទជំងឺធ្ងន់ធ្ងរទឹកប្រាក់ធានារ៉ាប់រង ចំនួន 100% ដកចេញនូវសំណងដែលបានបង់នៅក្នុងចំណុច (1) ខាងលើ (ប្រសិនបើមាន) នឹងត្រូវទូទាត់ជូននៅពេលមានរោគវិនិច្ឆ័យបញ្ជាក់។

ករណីមិនធានាសម្រាប់ជំងឺធ្ងន់ធ្ងរ

បន្ថែមលើករណីជំងឺធ្ងន់ធ្ងរដែលមិនត្រូវបានរាប់បញ្ចូលដូចបញ្ជាក់ ក្នុងបញ្ជីឈ្មោះនៃជំងឺធ្ងន់ធ្ងរនីមួយៗនៃបណ្ណសន្យារ៉ាប់រង ផលិតផលនេះនឹងមិនធានារ៉ាប់រងចំពោះប្រភេទជំងឺធ្ងន់ធ្ងរ ដែលមានលក្ខខណ្ឌដូចខាងក្រោម៖

- អ្នកធានារ៉ាប់រងទទួលស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងរយៈពេល 90 ថ្ងៃ ចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ឬ 90 ថ្ងៃ ចាប់ពីថ្ងៃដែលមានប្រសិទ្ធភាពនៃបណ្ណសន្យារ៉ាប់រងមានសុពលភាពឡើងវិញ។ ក្នុងករណីដែលមានលក្ខខណ្ឌជំងឺធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ អំឡុងពេលរង់ចាំនេះមិនត្រូវបានអនុវត្តទេ។
- ជំងឺធ្ងន់ធ្ងរណាមួយដែលបង្ហាញខ្លួនឯង ឬត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងរយៈពេលរង់ចាំ រួមទាំងលក្ខខណ្ឌដំណាក់កាលដំបូងណាមួយដែលត្រូវបានធ្វើរោគវិនិច្ឆ័យដំបូងក្នុងរយៈពេលរង់ចាំ និងដែលវិវត្តទៅជាស្ថានភាពដំណាក់កាលចុងក្រោយបន្ទាប់ពីរយៈពេលរង់ចាំផុតកំណត់។
- លក្ខខណ្ឌជំងឺធ្ងន់ធ្ងរ / នីតិវិធីវេជ្ជសាស្ត្រដែលធ្វើឱ្យអ្នកត្រូវបានធានារ៉ាប់រង៖
 - ការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យខ្លួនឯងរងរបួស ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសក្តិប្រក្រតី ឬមិនប្រក្រតីក្តី
 - បទល្មើសព្រហ្មទណ្ឌ ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល។
- លក្ខខណ្ឌដែលមានស្រាប់ លុះត្រាតែលក្ខខណ្ឌដែលមានស្រាប់ត្រូវបានប្រកាស និងទទួលយកដោយក្រុមហ៊ុន។

រយៈពេលនៅមានជីវិត

ក្រុមហ៊ុននឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរណាមួយដែលស្ថិតនៅក្រោមគម្រោងបន្ថែមនេះទេ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលបានលក្ខខណ្ឌក្នុងរយៈពេល 14 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដំបូងនៃការធ្វើរោគវិនិច្ឆ័យឃើញពីជំងឺធ្ងន់ធ្ងរ។



ករណីមិនធានា

1 ករណីមិនធានាចំពោះមណ្ឌលភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

- ករណីមណ្ឌលភាព / ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីការធ្វើឱ្យខ្លួនឯងរបស់ប្រជាជន ឬការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាតក្នុងរយៈពេល ពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលបណ្តាសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទចុងក្រោយនៃការមានសុពលភាពនៃបណ្តាសន្យារ៉ាប់រង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីក្តី។
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដែលរំលោភលើច្បាប់របស់ប្រទេស របស់អ្នកត្រូវបានធានារ៉ាប់រង និង / ឬ របស់អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសខាងលើ នឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍។

2 ករណីមិនធានាចំពោះមណ្ឌលភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់

- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសណាមួយដែលបានចែងក្នុងច្បាប់នៃប្រទេសរបស់អ្នកត្រូវបានធានារ៉ាប់រង និង/ឬ របស់អ្នកទទួលផល។ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសដែលបានរៀបរាប់ខាងលើ នឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍ធម្មតា
- សង្គ្រាម ឬព្រឹត្តិការណ៍ដែលបង្កឱ្យមានសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងយោធា នៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងស៊ីវិល។ “សង្គ្រាម” សំដៅចំពោះរាល់សង្គ្រាមកើតមានដោយប្រកាស ឬមិនប្រកាស ឬជម្លោះរវាងកងកម្លាំងយោធានៃបណ្តាប្រទេស អង្គការអន្តរជាតិ ឬការរួមកងកម្លាំងណាមួយ។ “កងកម្លាំងយោធានៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម” សំដៅចំពោះកងកម្លាំងយោធារួមទាំងទ័ពជើងទឹក និងអាកាស នឹងត្រូវបានចាត់ទុកផងដែរចំពោះកងកម្លាំងយោធានៃអង្គការអន្តរជាតិណាមួយក្នុងអំឡុងពេលសង្គ្រាម។

3 ករណីអត្តឃាត ឬឃាតកម្ម ឬការប៉ុនប៉ងធ្វើអត្តឃាត

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍ដែលស្ថិតនៅក្រោមលក្ខខណ្ឌនៃបណ្តាសន្យារ៉ាប់រងទេ ប្រសិនបើមានករណីដូចខាងក្រោម៖

មណ្ឌលភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីការបង្ករបស់ដោយខ្លួនឯង ឬការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាតក្នុងអំឡុងពេល 2 ឆ្នាំគិតចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពនៃធានារ៉ាប់រង ឬចាប់ពីការបង់លើកចុងក្រោយនៃការបង់បុព្វលាភធានារ៉ាប់រងជាដំណាក់កាល ឬចាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនអនុញ្ញាត ក្នុងការដំឡើងទឹកប្រាក់ធានារ៉ាប់រងនៃចំណែកបន្ថែមពិសេស ដែលករណីណាមួយកើតមានបន្ទាប់មក ដោយមិនពិចារណាថា អ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីនោះទេ។

ការទទួលខុសត្រូវរបស់ក្រុមហ៊ុន នឹងត្រូវធ្វើការទូទាត់សងត្រលប់ត្រឹមតែចំនួនទឹកប្រាក់នៃបុព្វលាភធានារ៉ាប់រងដែលបានបង់រួច ឬបុព្វលាភធានារ៉ាប់រងដែលបានបង់សម្រាប់ការបន្តសុពលភាពចុងក្រោយនៃបណ្តាសន្យារ៉ាប់រង ដែលជាករណីណាមួយដែលអាចកើតឡើងទៅលើអ្នកត្រូវបានធានារ៉ាប់រង ឬទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផលរបស់ខ្លួន ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវកំណត់តាមលក្ខខណ្ឌដូចខាងក្រោម៖

1. ប្រសិនបើមានអ្នកទទួលផលតែម្នាក់ហើយបណ្តាសន្យារ៉ាប់រងមានតម្លៃសាច់ប្រាក់ ក្រុមហ៊ុននឹងទូទាត់ត្រលប់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រងនូវតម្លៃសាច់ប្រាក់។ ប្រសិនបើមានអ្នកទទួលផលតែម្នាក់ហើយបណ្តាសន្យារ៉ាប់រងមិនមានតម្លៃសាច់ប្រាក់ ក្រុមហ៊ុននឹងទូទាត់ត្រលប់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រងនូវ បុព្វលាភធានារ៉ាប់រង ដែលបានបង់ហើយ។
2. ប្រសិនបើមានអ្នកទទួលផលលើសពី ០១នាក់ ហើយប្រសិនបើមានអ្នកទទួលផល មិនមែនជាចាតិ សហចារី អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការធ្វើឃាតអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់សងតាមសមាមាត្រនៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ទៅអ្នកទទួលផល ដែលមិនមែនជាចាតិ សហចារី អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការធ្វើឃាតអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីធ្វើការកាត់កងចេញពីចំណែករបស់ឃាតករ ដែលត្រូវទទួលបាន។ ក្រុមហ៊ុននឹងមិនសងត្រលប់នូវចំនួនទឹកប្រាក់ទាំងមូលនៃចំណែកបុព្វលាភធានារ៉ាប់រងនេះទេ។



ការបង់បុព្វលាភធានារ៉ាប់រង

ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើតាមរយៈប្រព័ន្ធអេឡិចត្រូនិច ឬតាមរយៈសេវាធនាគារ ឬភ្នាក់ងារជាដៃគូ ឬតាមរយៈមធ្យោបាយដទៃទៀតដែលអនុញ្ញាតដោយក្រុមហ៊ុន។ ការបង់បុព្វលាភធានារ៉ាប់រងគឺបង់ប្រចាំគ្រាដែលអតិថិជនមានជម្រើសជាការបង់ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែយោងតាមប្រភេទផលិតផលដែលអនុញ្ញាតដោយក្រុមហ៊ុន។



រយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង នៅពេលហួសកាលកំណត់ក្រុមហ៊ុននឹងអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះចំនួន 31 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទកំណត់។ ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ បណ្ណសន្យាធានារ៉ាប់រង នៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងកាត់កងចំនួនទឹកប្រាក់នៃបុព្វលាភធានារ៉ាប់រងដែលជំពាក់ ក្នុងឆ្នាំបណ្ណសន្យារ៉ាប់រង ជាមួយចំនួនទឹកប្រាក់ដែលក្រុមហ៊ុននឹងទូទាត់សងក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងដោយពុំគិតការប្រាក់។



ការផ្អាកសុពលភាពបណ្ណសន្យារ៉ាប់រង

ប្រសិនបើ អ្នកដែលត្រូវបានធានារ៉ាប់រង ខកខានបង់បុព្វលាភធានារ៉ាប់រង ក្រោយរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងនឹងត្រូវបានផ្អាកសុពលភាពគិតចាប់ពីកាលបរិច្ឆេទកំណត់បង់បុព្វលាភធានារ៉ាប់រង លើកលែងតែមានការអនុញ្ញាតក្រោមលក្ខខណ្ឌនៃប្រការផ្សេងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលឱ្យបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។

ដំណើរការនៃបណ្ណសន្យារ៉ាប់រង



ការបដិសេធ

ខិត្តប័ណ្ណនេះគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះហើយមិនមែនជាផ្នែកមួយនៃកិច្ចសន្យាអ្វីឡើយ។
សូមពិនិត្យ ខចែង និងលក្ខខណ្ឌលម្អិតនៃផលិតផលតាមរយៈបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។

FWD Omne ជាកម្មវិធីទូរសព្ទដែលសម្រាប់ឱ្យអតិថិជន ពិនិត្យបណ្ណសន្យាធានារ៉ាប់រង ស្មើសុំផ្លាស់ប្តូរ
ព័ត៌មាន ពិនិត្យមើលកាលវិភាគបង់ប្រាក់ និងទាមទារសំណងតាមប្រព័ន្ធឌីជីថល។



ស្តែនដើម្បីទាញយក **FWD Omne** ឥឡូវនេះ

